

<Date>

លេខអត្តសញ្ញាណ <Consumer ID>

<Aust Post ID>

<Participant Given Name> <Participant Family Name>

<Preferred mailing address>

<Preferred mailing address>

<LOCALITY> <STATE> <POSTCODE>

ជូនចំពោះ <Participant Given Name> <Participant Family Name> ជាទីរាប់អាន

ការជូនដំណឹងអំពីលទ្ធផល

សូមអរគុណចំពោះការចូលរួមនៅក្នុងកម្មវិធីថ្នាក់ជាតិក្នុងការឆ្លុះពិនិត្យមើលជំងឺមហារីកពោះវៀន និងការបញ្ជូន ត្រឡប់មកវិញនូវកញ្ចប់សម្ភារៈធ្វើតេស្តរបស់លោកអ្នក។

លទ្ធផលធ្វើតេស្តរបស់លោកអ្នកបង្ហាញថាមានឈាមខ្លះត្រូវបានរកឃើញនៅក្នុងសំណាកគំរូមួយ ឬនៅក្នុងសំណាក គំរូទាំងពីរ។ នេះជាលទ្ធផលតេស្ត 'វិជ្ជមាន'។ អាចមានហេតុផលមួយចំនួនដែលឈាមត្រូវបានគេរកឃើញ ហើយមាន ហេតុផលជាច្រើនគឺមិនទាក់ទងនឹងជំងឺមហារីកទេ។

យ៉ាងណាក៏ដោយ វាជាការសំខាន់ដែលយើងត្រូវស្វែងរកមូលហេតុនៃការហូរឈាម ហើយខ្ញុំស្នើនិងជម្រុញ លោកអ្នក ឱ្យធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក ឱ្យបានលឿនដែលអាចធ្វើទៅបាន ដែលប្រសើរបំផុតបើអាចធ្វើ បាន គឺត្រូវជួបនៅក្នុងពិសោធន៍បន្ទាប់ ដើម្បីពិភាក្សាអំពីលទ្ធផលនេះ។ សូមយកលិខិតនេះទៅជាមួយលោកអ្នកផង។

ប្រសិនបើលោកអ្នកបានតែងតាំងវេជ្ជបណ្ឌិត ឬឈ្មោះគ្លីនិកវេជ្ជសាស្ត្រ នៅក្នុងទម្រង់បែបបទដែលលោកអ្នកបានផ្ញើ ជាមួយនឹងសំណាកគំរូរបស់លោកអ្នក ពេលនោះលទ្ធផលធ្វើតេស្តរបស់លោកអ្នកក៏ត្រូវបានផ្ញើទៅឱ្យវេជ្ជបណ្ឌិតនោះ ហើយ។

វេជ្ជបណ្ឌិតរបស់លោកអ្នកអាចណែនាំឱ្យលោកអ្នក ជួបវេជ្ជបណ្ឌិតឯកទេសម្នាក់ ដើម្បីឱ្យមាននីតិវិធីមួយហៅថា ការ ឆ្លុះពិនិត្យមើលផ្នែកខាងក្នុងនៃពោះវៀនធំ។ នីតិវិធីនេះគឺជារបៀបដ៏ល្អបំផុតមួយក្នុងការស្វែងរកមូលហេតុដែល ឈាមត្រូវបានរកឃើញនៅក្នុងចលនាពោះវៀនរបស់លោកអ្នក។ វេជ្ជបណ្ឌិតរបស់លោកអ្នក នឹងអាចផ្តល់ដល់លោក អ្នកនូវព័ត៌មានអំពីការឆ្លុះពិនិត្យមើលផ្នែកខាងក្នុងនៃពោះវៀនធំ អំពីអត្ថប្រយោជន៍ និងហានិភ័យរបស់វា ហើយ នឹងឆ្លើយសំណួរទាំងឡាយដែលលោកអ្នកអាចមាន។ លោកអ្នកក៏អាចឃើញព័ត៌មានអំពីការឆ្លុះពិនិត្យមើលផ្នែកខាង ក្នុងនៃពោះវៀនធំនេះ នៅក្នុងកូនសៀវភៅផ្សព្វផ្សាយដែលភ្ជាប់មកជាមួយនេះផងដែរ។

ប្រសិនបើលោកអ្នកមានសំណួរណាមួយអំពីកម្មវិធីនេះ សូមចូលមើល www.cancerscreening.gov.au ឬហៅទូរសព្ទ ទៅខ្សែទូរសព្ទព័ត៌មានកម្មវិធីតាមលេខ **1800 118 868** ក្នុងអំឡុងម៉ោងធ្វើការ។

ដោយសេចក្តីរាប់អាន

<Title> <Given Name> <Family Name>

រោគវិទូដែលផ្តល់ការអនុញ្ញាត